

ឯកសារទស្សនទាន

ការប្រកួតការគូរគំនូរ និងការថតរូប

ស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់កុមារ និងយុវជន

១. សេចក្តីផ្តើម

ដូចដែលយើងដឹងស្រាប់ហើយថា ការប្រែប្រួលអាកាសធាតុបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជា មិនត្រឹមតែបុណ្ណោះ វិបត្តិអាកាសធាតុនេះបាននិងកំពុងបង្កផលប៉ះពាល់ដល់បណ្តាប្រទេសនានានៅលើសកលលោកផងដែរ ជាពិសេសតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។ ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ហើយបញ្ហានេះបានជះឥទ្ធិពលទៅដល់គ្រប់វិស័យ ដូចជា៖ វិស័យកសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ ព្រៃឈើ និងសុខភាពមនុស្សផងដែរ។ ការអប់រំទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គល ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ហើយសកម្មភាពទាំងនេះគឺជាធាតុចូលដ៏សំខាន់ក្នុងការចូលរួមកាត់បន្ថយ ក៏ជាការពង្រឹងសមត្ថភាព បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។ មិនត្រឹមតែបុណ្ណោះ ការលើកកម្ពស់ការយល់ដឹងអំពីវិស្វកម្ម ជាពិសេសបញ្ហាប្រឈមនានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ អាចចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រកបដោយប្រសិទ្ធភាព ហើយក៏អាចជួយដោះស្រាយបញ្ហាប្រឈមថ្មីៗ ដែលបានកើតឡើងនាពេលបច្ចុប្បន្ន និងពេលអនាគតផងដែរ។

ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ទន្ទឹមនឹងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចដែលធន់ទៅនឹងអាកាសធាតុ ការបញ្ចេញកាបូនតិចផ្អែកតាមគោលការណ៍ «**ការទទួលខុសត្រូវរួម ប៉ុន្តែក្នុងកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន**» ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ តាមរយៈ របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួល អាកាសធាតុ (Updated NDC) កម្ពុជាបានដាក់ចេញនូវគោលដៅជាក់លាក់ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក រហូតទៅដល់ ៦៤,៦លានតោន នៃសមមូលឧស្ម័នកាបូនិកក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០៣០ ឬស្មើនឹង៤១,៧% ធៀបទៅនឹង ការព្យាករណ៍តាមទម្លាប់ធម្មតា ដែលក្នុងនោះ ៥៩,១% មកពីវិស័យព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត។ ក្នុងនោះផងដែរ មានគោលនយោបាយ និងផែនការសកម្មភាពមួយចំនួន ដើម្បីចូលរួមក្នុងការដោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដូចជា ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ ២០១៤-២០២៣ (CCCSP) យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ការអនុវត្តផែនការសេដ្ឋកិច្ចបៃតង កម្មវិធីវិស្វកម្មបៃតងនានា

(សាលាមេត្រីបរិស្ថាន និងអាមាមេត្រីបរិស្ថាន) គំនិតផ្តួចផ្តើមក្នុងការបញ្ចេញកាបូនតិចក្នុងការគ្រប់គ្រង កាកសំណល់ ដោយផ្ដោតទៅលើគោលការណ៍ ៣R រួមមាន៖ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ ឡើងវិញ ការផ្សព្វផ្សាយ អំពីការដាំដើមឈើ និងការពារធនធានជីវៈចម្រុះ ជាដើម។

ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុនៅក្នុងគ្រប់វិស័យទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពិតជាមានសារៈ សំខាន់ណាស់។ ការលើកកម្ពស់ការយល់ដឹងស្តីពីការប្រែប្រួលអាកាសធាតុទាមទារការសម្របសម្រួល និង កម្មវិធីបណ្តុះបណ្តាល ជាក់លាក់ដោយគ្របបណ្តប់លើគ្រប់កម្រិតនិងគ្រប់វិស័យពាក់ព័ន្ធ។ សៀវភៅណែនាំ ស្តីពីការប្រែប្រួលអាកាសធាតុត្រូវបានចងក្រងសម្រាប់សិស្សកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ហើយត្រូវបាន បញ្ជ្រាបទៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិផងដែរ។ លើសពីនេះ ការប្រែប្រួលអាកាសធាតុត្រូវបានដាក់បញ្ចូលទៅ ក្នុងកម្មវិធីសិក្សាសម្រាប់កម្រិតឧត្តមសិក្សា ដូចជា៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យបញ្ញា សាស្ត្រ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាដើម។ ឯកសារផ្សព្វផ្សាយជាច្រើនស្តីពីការប្រែប្រួលអាកាសធាតុ មានដូចជា៖ វីដេអូអប់រំខ្លីៗ អត្ថបទផ្សព្វផ្សាយ ករណីសិក្សានានាត្រូវបានផលិតឡើង និងបានចែកចាយទៅ ដល់ក្រុមគោលដៅ តាមរយៈប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាព។ បន្ថែមលើសពីនេះ ការសិក្សាពីចំណេះដឹង ឥរិយាបថ និងការអនុវត្តទាក់ទងនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា (KAP – KAP3 បានបោះពុម្ពផ្សាយ ក្នុងឆ្នាំ២០២០) ត្រូវបានរៀបចំឡើង ដើម្បីវាយតម្លៃការយល់ដឹងរបស់សាធារណជនកម្ពុជាចំពោះការប្រែប្រួល អាកាសធាតុ និងការចូលរួមរបស់យុវជន និងសហគមន៍ងាយរងគ្រោះ សំដៅលើកម្ពស់សមត្ថភាពឆ្លើយតប តាមរយៈការអភិវឌ្ឍផែនការ យុទ្ធសាស្ត្រលើកកម្ពស់ចំណេះដឹង។

ដើម្បីលើកកម្ពស់សមត្ថភាពនិងការយល់ដឹងទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនការចូលរួម បន្ថែមទៀតគឺគ្រប់ភាគីដែលបាននិងកំពុងអនុវត្តសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ នាយកដ្ឋាន ប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន ដោយមានការគាំ ទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ នឹងរៀបចំការប្រកួតប្រជែងការប្រកួតគូរ គំនូរនិងថតរូប ស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់កុមារ ចាប់ពីអាយុ ៨ដល់១៧ឆ្នាំ និងសម្រាប់ យុវជន ដែលមានអាយុចាប់ពី ១៨ ដល់៣៥ឆ្នាំ សំដៅកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការចូលរួម ទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅរកការបញ្ចេញកាបូនតិច។

២. គោលបំណង

គោលបំណងសំខាន់នៃការប្រកួតប្រជែងនេះគឺដើម្បីប្រមូលទស្សនៈនៃការយល់ឃើញរបស់កុមារ និងយុវជន ទាក់ទងនឹង បញ្ហានៃការប្រែប្រួលអាកាសធាតុ និងផ្សព្វផ្សាយសារបន្ថែមរបស់ពួកគេ អំពីការឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ ជូនទៅដល់សាធារណជនដើម្បីកសាងសង្គមមួយ ដែលមានភាពធន់នឹងការប្រែប្រួល អាកាសធាតុ។ គោលបំណងជារួមនៃការប្រកួតប្រជែងនេះមានដូចខាងក្រោម៖

- កៀរគរការចូលរួមរបស់កុមារ និងយុវជនទូទាំងប្រទេសឱ្យគិតគូរអំពីបញ្ហានៃការប្រែប្រួលអាកាសធាតុ និងចាប់ផ្តើម អនុវត្តសកម្មភាពឆ្លើយតបងាយៗ តាមរយៈគំនិតច្នៃប្រឌិតលើស្នាដៃសិល្បៈគូរគំនូរ និង ការថតរូប
- លើកកម្ពស់ការយល់ដឹង អំពីការប្រែប្រួលអាកាសធាតុទៅដល់ក្រុមងាយរងគ្រោះ និងសាធារណជនទូទៅ តាមរយៈការផ្សព្វផ្សាយសកម្មភាពប្រកួតប្រជែងរបស់កុមារ និងយុវជន
- លើកទឹកចិត្តអ្នកចូលរួមដែលជាកុមារ និងយុវជន ដើម្បីផ្សារភ្ជាប់បញ្ហានៃការប្រែប្រួលអាកាសធាតុ រួមជាមួយនឹងបញ្ហាបរិស្ថានផ្សេងៗ ដើម្បីក្លាយជាអ្នកឆ្លើយតបយ៉ាងសកម្មនាថ្ងៃអនាគត។

៣. លក្ខខណ្ឌក្នុងការចូលរួម

ក. ការប្រកួតគូរគំនូរ

- អ្នកចូលរួមត្រូវតែជាជនជាតិកម្ពុជាមានអាយុចាប់ពី ៨ ដល់១៧ឆ្នាំ
- អ្នកចូលរួមម្នាក់ អាចដាក់ពាក្យចូលរួមគូរគំនូរបានតែមួយប៉ុណ្ណោះ ការចូលរួមដែលតំណាងឱ្យភាគី/ បុគ្គលផ្សេងទៀត ឬសហភាគី គឺមិនត្រូវបានអនុញ្ញាតឡើយ
- ផ្ទាំងគំនូរដែលចូលរួមប្រកួតប្រជែង គឺតម្រូវឱ្យគូរដោយផ្ទាល់ដៃរបស់បេក្ខជនដែលបានដាក់ពាក្យចូលរួម (ដោយគ្មានជំនួយពីបុគ្គលដទៃឡើយ) ជាមួយនឹងការពិពណ៌នាអំពីអត្ថន័យខ្លីនៃរូបគំនូរនោះជាភាសា ខ្មែរផងដែរ
- ផ្ទាំងគំនូរត្រូវគូរដោយប្រើប្រាស់សម្ភារគំនូរ មានដូចជា៖ ខ្មៅដៃ ឬជក់ទឹក លើផ្ទាំងក្រដាស (ដោយមិន កំណត់ប្រភេទ និងទំហំក្រដាស)
- អ្នកចូលរួមទាំងអស់ អាចចូលរួមក្នុងការប្រកួតប្រជែងបាន ដោយគ្រាន់តែធ្វើពាក្យសុំចូលរួមភ្ជាប់ជាមួយ ផ្ទាំងគំនូរដែលបានគូរហើយ មកកាន់នាយកដ្ឋានប្រែប្រួលអាកាសធាតុ ដែលមានទីតាំងនៅជាន់ទី៣ ទីស្តី ការក្រសួងបរិស្ថាន។ គ្រប់អ្នកចូលរួមទាំងអស់ ត្រូវរ៉ាប់រងការចំណាយដោយខ្លួនឯង សម្រាប់ការធ្វើពាក្យ ចូលរួម និងផ្ទាំងគំនូរមកកាន់នាយកដ្ឋានប្រែប្រួលអាកាសធាតុ។
- ការដាក់ពាក្យសុំចូលរួមប្រកួតប្រជែង តម្រូវឱ្យបេក្ខជនផ្តល់ ឈ្មោះ អាយុ អាសយដ្ឋាន រួមជាមួយនឹង ឈ្មោះ និងលេខទូរសព្ទឌីជីថល ឬអាណាព្យាបាល។ រាល់ព័ត៌មានទាំងអស់នេះត្រូវបានប្រើប្រាស់តែ ក្នុងការប្រកួតនេះតែប៉ុណ្ណោះ ហើយនឹងត្រូវបានរក្សាការសម្ងាត់។
- រូបភាពនិងខ្លឹមសារផ្ទាំងគំនូរ ត្រូវតែផ្តោតទៅលើប្រធានបទទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុដែល រួមបញ្ចូលទាំង ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើជីវភាពរស់នៅ ឬផលប៉ះពាល់ទៅលើវិស័យ នានា មានដូចជា៖ វិស័យធនធានទឹក វិស័យសុខាភិបាល វិស័យកសិកម្ម សមុទ្រនិងតំបន់ឆ្នេរ ការប្រើប្រាស់ ថាមពលកើតឡើងវិញ វិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ ឬក៏ឋានប្រព័ន្ធ។ ការឆ្លើយតប

ទៅនឹងការប្រែប្រួលអាកាសធាតុ អាចរួមបញ្ចូលទាំងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការបន្ស៊ាំ ការកាត់បន្ថយ ឬក៏ការឆ្លើយតបរបស់សហគមន៍ (ឧទាហរណ៍ ការដាំដើមឈើ និងការគ្រប់គ្រងកាកសំណល់ ជាដើម)។

- អ្នកចូលរួមត្រូវតែយល់ព្រម និងផ្តល់សិទ្ធិឱ្យ នាយកដ្ឋានប្រែប្រួលអាកាសធាតុ និងកម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ ក៏ដូចជាអ្នកពាក់ព័ន្ធ អាចប្រើប្រាស់ផ្ទាំងគំនូរដែលបាន ជ្រើសរើសក្នុងគោលបំណងការអប់រំ និងផ្សព្វផ្សាយនានា
- កាលបរិច្ឆេទឈប់ទទួលផ្ទាំងគំនូរត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ដោយធ្វើជា hard and soft copies មកកាន់៖

* Soft copies: admin@camclimate.org.kh

* Hard copies: នាយកដ្ឋានប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថាន រាជធានីភ្នំពេញ

ខ. ការប្រកួតប្រជែងការថតរូប

- អ្នកចូលរួមត្រូវតែជា ជនជាតិកម្ពុជាមានអាយុចាប់ពី ១៨ ដល់ ៣៥ឆ្នាំ
- គ្រប់រូបភាពដែលយកមកប្រកួតប្រជែងត្រូវតែមានការពិពណ៌នាយ៉ាងខ្លី ជាភាសាខ្មែរ ដែលក្នុងនោះ រួមមាន៖ ចំណងជើង ការរៀបរាប់ពីរូបភាព ទីកន្លែងថត ឆ្នាំ និងវិស័យពាក់ព័ន្ធ
- រូបភាពត្រូវតែថតដោយផ្ទាល់ដៃរបស់អ្នកដែលដាក់ពាក្យចូលរួមការប្រកួតប្រជែង។ រូបភាពត្រូវមានគុណភាពខ្ពស់ ច្បាស់ល្អ និងផ្តោតទៅលើប្រធានបទទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ ដែលរួមបញ្ចូល ទាំង ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើជីវភាពរស់នៅ ឬផលប៉ះពាល់ទៅលើវិស័យនានា មានដូចជា៖ វិស័យធនធានទឹក វិស័យសុខាភិបាល វិស័យកសិកម្ម សមុទ្រនិងតំបន់ឆ្នេរ ការប្រើប្រាស់ ថាមពលកកើតឡើងវិញ វិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ ឬក៏ឋានប្រព័ន្ធ។ ការឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុអាចរួមបញ្ចូលទាំងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការបន្ស៊ាំ ការកាត់បន្ថយ ឬក៏ការឆ្លើយតបរបស់សហគមន៍ (ឧទាហរណ៍ ការដាំដើមឈើ និងការគ្រប់គ្រងកាកសំណល់ ជាដើម)។
- រូបភាពអាចថតដោយប្រើទូរសព្ទដៃ ឬម៉ាស៊ីនថត
- អ្នកចូលរួមម្នាក់អាចដាក់ជូនរូបថតច្រើនបំផុត ៤សន្លឹក និងភ្ជាប់ជាមួយពាក្យសុំចូលរួម
- អ្នកចូលរួមត្រូវតែយល់ព្រម និងផ្តល់សិទ្ធិឱ្យ នាយកដ្ឋានប្រែប្រួលអាកាសធាតុ និងកម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ ក៏ដូចជាអ្នកពាក់ព័ន្ធ អាចប្រើប្រាស់រូបភាព ដែលបាន ជ្រើសរើសក្នុងគោលបំណងការអប់រំ និងផ្សព្វផ្សាយនានា

- កាលបរិច្ឆេទឈប់ទទួលរូបថតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ដោយធ្វើជា hard and soft copies មកកាន់៖

* Soft copies: admin@camclimate.org.kh

* Hard copies: នាយកដ្ឋានប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថាន រាជធានីភ្នំពេញ

៤. ការដាក់ពិន្ទុ និងគណៈកម្មការ

- ដំណើរការវិនិច្ឆ័យ សម្រាប់ការជ្រើសរើស ផ្ទាំងគំនូរ និងរូបថត គឺត្រូវបានផ្តោតទៅលើមាតិកា ដែលទាក់ទងទៅនឹងគោលបំណងនៃការប្រកួតប្រជែង ការបកស្រាយរួមជាមួយនឹងធាតុផ្សំដទៃទៀត ដែលមាននៅក្នុងផ្ទាំងគំនូរ និងរូបថត (៨០ ពិន្ទុ)
- រូបភាព និងផ្ទាំងគំនូរ ដែលទទួលបានការគាំទ្រតាមរយៈបណ្តាញសង្គម ចំនួន ២០ ពិន្ទុ (ចំនួនអ្នកចូលចិត្តច្រើនបំផុត ១០ ពិន្ទុ ចំនួនអ្នកចែកចាយបន្តច្រើនបំផុត ១០ពិន្ទុ)
- សមាសភាពគណៈកម្មការរួមមាន៖ អ្នកជំនាញតំណាងពីក្រសួងបរិស្ថាន និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣

៥. រង្វាន់

ពិធីប្រកាស និងប្រគល់ជ័យលាភីដល់រូបគំនូរនិងផ្ទាំងរូបភាពដែលបានជ្រើសរើស នឹងត្រូវប្រារព្ធនៅចុង ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន។ ផ្ទាំងគំនូរ និងរូបភាពដែលត្រូវបានជ្រើសរើសនឹងត្រូវបានដាក់តាំងបង្ហាញ នៅក្រសួងបរិស្ថានអំឡុងពេលប្រកាសជ័យលាភី។

រង្វាន់សម្រាប់ស្នាដៃផ្ទាំងគំនូរ និងរូបថតត្រូវបានកំណត់ដូចខាងក្រោម៖

ស្នាដៃផ្ទាំងគំនូរ

- ជ័យលាភីលេខ ១ ទទួលបានទឹកប្រាក់សរុប ១លានរៀល រួមជាមួយលិខិតសរសើរ
- ជ័យលាភីលេខ ២ ទទួលបានទឹកប្រាក់សរុប ៨០ម៉ឺនរៀល រួមជាមួយលិខិតសរសើរ
- ជ័យលាភីលេខ ៣ ទទួលបានទឹកប្រាក់សរុប ៦០ម៉ឺនរៀល រួមជាមួយលិខិតសរសើរ

ស្នាដៃរូបថត

- ជ័យលាភីលេខ ១ ទទួលបានទឹកប្រាក់សរុប ១លានរៀល រួមជាមួយលិខិតសរសើរ
- ជ័យលាភីលេខ ២ ទទួលបានទឹកប្រាក់សរុប ៨០ម៉ឺនរៀល រួមជាមួយលិខិតសរសើរ
- ជ័យលាភីលេខ ៣ ទទួលបានទឹកប្រាក់សរុប ៦០ម៉ឺនរៀល រួមជាមួយលិខិតសរសើរ

៦. ទំនាក់ទំនងព័ត៌មានបន្ថែម

- លោក ស៊ឹម ទូច ប្រធានការិយាល័យ នៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ ទំនាក់ទំនងទូរស័ព្ទ ០១២ ៤២៥ ៣៤៦ អ៊ីម៉ែល simtouch@gmail.com
- លោក សែម សាវុធ មន្ត្រីគ្រប់គ្រងចំណេះដឹង នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ ទំនាក់ទំនងទូរស័ព្ទ ០១០ ៧២៣ ២៥០ អ៊ីម៉ែល savuth.sem@camclimate.org.kh
- លោក ស្រី សុខរស្មី មន្ត្រីរដ្ឋបាល នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាល ទី៣ ទំនាក់ទំនងទូរស័ព្ទ ០៩៧ ២ ៨០៩ ០៦៦ អ៊ីម៉ែល sokh.raksmeay21@gmail.com